

888-KEY-2-FREE
(888-539-2373)

APIHTTF:
អ្វីដែលយើងធ្វើ



ក្រុមការងារផ្នែកជួញដូរមនុស្សអាស៊ីប៉ាស៊ីហ្វិកបានផ្តល់សេវាកម្មពិសេសដល់ជនរងគ្រោះពីការជួញដូរមនុស្ស។

- សេវាកម្មរួមមាន:**
- ការជួយទូទៅដូចជា:**
- សុំជំនួយឧបត្ថម្ភពីរដ្ឋាភិបាល
 - សុំទីជំរក (បើអាច)
 - ក្រសួងសង្គមកិច្ច
- សេវាកម្មផ្នែកច្បាប់:**
- ការជួយផ្នែកអន្តោប្រវេសន៍ (ឧទាហរណ៍ ៗ ទិដ្ឋាការឆ្លងដែន) បណ្តឹងរដ្ឋប្បវេណីនិងធ្វើការបណ្តឹងតវ៉ាចំពោះការរើសអើងនិងមិនបានទទួលប្រាក់កំរៃក្រោយពីអនុវត្តន៍ការងារ
- សេវាសុខភាពផ្លូវចិត្ត**
- ការវិភាគអាការៈរោគនិងការព្យាបាលសុខភាពផ្លូវចិត្ត (ឧទាហរណ៍ជំងឺសម្បជញ្ញវិចិត្ត, ជំងឺតក់ស្លុតបាក់ស្បែកនិងអារម្មណ៍អន្ទះសារ)

ការិយាល័យផ្តល់ជំនួយដល់ជនរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្ម:

- មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ថៃ (ថៃ CDC)
- សេវាកម្មផ្តល់ទីប្រឹក្សានៅអាស៊ីប៉ាស៊ីហ្វិក (PACS)
- ក្រុមការងារអន្តរាគមន៍ទប់ស្កាត់ជំងឺអេដស៍អាស៊ីប៉ាស៊ីហ្វិក (APAIT)
- បណ្តាញអាស៊ីភាគខាងត្បូង (SAN)
- អង្គការជំនួយផ្នែកច្បាប់នៃទីក្រុងឡូសអង់ដឺឡេស (LAFLA)

សម្ព័ន្ធដើម្បីលុបបំបាត់ភាពជាខ្ញុំបំរើនិងការជួញដូរមនុស្ស (CAST)

សេវាកម្មសំរាប់គ្រួសារកូរ៉េអាមេរិក (KFAM)

ក្រុមជនជាតិអាស៊ីអាមេរិកដែលគាំទ្រយុត្តិធម៌ (AAAJ)

ភ្នាក់ងារផ្សេងទៀត:

- សេវាកម្ម Crittenton សម្រាប់កុមារនិងគ្រួសារនាយកដ្ឋានការងារ ប្រាក់ខែ ម៉ោងធ្វើការនៅសហរដ្ឋអាមេរិក
- ជំនឿនិងការបង្កើតភាពអង់អាចសហគមន៍
- សេវាកម្មសំរាប់ជនរងគ្រោះផ្នែកមេធាវីប្រចាំរដ្ឋឡូសអង់ដឺឡេស
- គណកម្មការក្រុងសំរាប់ភេទទីបី
- មជ្ឈមណ្ឌលកម្មករ Pilipino (PWC)
- វិទ្យាស្ថានអន្តរជាតិទីក្រុងឡូសអង់ដឺឡេស (IILA)

កម្មវិធីសំរាប់ជនរងគ្រោះពីការជួញដូរមនុស្សនៃកោះអាស៊ីប៉ាស៊ីហ្វិក

ការបង្កើតបង្ខំធ្វើការងារ



APIHTTF

ប្រសិនបើអ្នកគិតថាមានអ្នកណាម្នាក់ប្រហែលជាជនរងគ្រោះ នៃការជួញដូរមនុស្សសូមមេត្តាទាក់ទង CAST (ខាស្ត) ទីភ្នាក់ងារ ប្រឆាំងនឹងការជួញដូរមនុស្សតាមរយៈទូរស័ព្ទ ២៤ ម៉ោង៖ **888-KEY-2-FREE (888-539-2373)**



តើអ្វីទៅជាការជួញដូរមនុស្ស?

ច្បាប់ស្តីពីការការពារជនរងគ្រោះនៃការជួញដូរ (TVPA) ចង្អុលបង្ហាញពី

"ទម្រង់ធ្ងន់ធ្ងរនៃការជួញដូរមនុស្ស" ដូចជា:

- ការជួញដូរផ្លូវភេទដែលមានសកម្មភាព ផ្សព្វផ្សាយផ្លូវភេទតាមរយៈកំលាំងកាយ ការក្លែងបន្លំ ឬការបង្ខិតបង្ខំ។
- ការជួញដូរកម្លាំងពលកម្ម៖ មនុស្សដែលត្រូវបានប្រើប្រាស់កម្លាំង ពលកម្ម, ការក្លែងបន្លំ ឬ ការបង្ខិតបង្ខំ។

អ្នករងគ្រោះនៃការជួញដូរមនុស្សអាចជា ជាតិសាសន៍ ក្រុមសម្ព័ន្ធ អាយុ ឬ ភេទណា មួយ។

កំណត់អត្តសញ្ញាណជនរងគ្រោះ

មានអត្តសញ្ញាណឬសញ្ញាសំគាល់ដើម្បី កំណត់អោយដឹងថាអ្នករងគ្រោះម្នាក់ គឺ៖

- បង្ហាញភាពអន្ទះអន្ទែង, ភ័យខ្លាច, គិតផ្ដេសផ្ដាស់ ឬមិនចង់សម្លឹងមើលចម្ងុះ
- មិនអាចពន្យល់អំពីស្នាមជាំ ស្លាកស្នាម ឬ ការ សាក់ជាផ្លាកនៃការជួញដូរ
- មិនមានអត្តសញ្ញាណសំរាប់បញ្ជាក់ (លិខិតឆ្លងដែនឬអាជ្ញាប័ណ្ណ ទីរដ្ឋាការឆ្លងដែន)
- ខ្លាចអាជ្ញាធរច្បាប់
- មិនអាចចាកចេញពីការងារឬលំនៅដ្ឋាន
- មានការហ្វឹកហាត់ឆ្លើយតបទៅនឹងសំណួរផ្សេងៗ ទៀត
- តែងតែនៅក្នុងសាធារណៈជាមួយអ្នកណាម្នាក់ ទៀត
- ត្រូវជាប់បំណុលធ្វើដំណើរឬថ្លៃឈ្នួលផ្សេងៗទៀត រស់នៅកន្លែងដ៏តូចក្នុងចំណោមមនុស្សមួយក្រុម ធំ
- ពុំមានផែនការចំណាយ/ត្រួតត្រាលើថវិការបស់ គាត់
- បន្តធ្វើការជាច្រើនម៉ោង
- មិនបានទទួលឬទទួលប្រាក់ខែតិចតួចបំផុត
- មិនទទួលអនុញ្ញាត្តិអោយមានការសំរាកក្នុងពេល ធ្វើការជាច្រើនម៉ោង

អ្វីដែលត្រូវធ្វើបន្ទាប់

ប្រសិនបើអ្នកអាចនិយាយជាមួយគាត់តែ ឯងដោយគ្មានការខ្លាចពីបទត្រូវចាប់ខ្លួន អ្នកអាចសួរសំណួរទាំងនេះ៖

- តើអ្នកអាចចាកចេញពីការងារឬផ្ទះ របស់អ្នកនៅពេលដែលអ្នកចង់បានដែរ ឬទេ?
- តើអ្នកឬក្រុមគ្រួសាររបស់អ្នកកំពុងត្រូវ បានគំរាមកំហែងឬទេ?
- តើអ្នកខ្លាចនិយោជករបស់អ្នកទេ?
- ពេលអ្នកទើបមកដល់ តើលិខិតឆ្លងដែនរបស់អ្នកត្រូវបានគេ ដកហូតពីអ្នកឬទេ?

សេវាកម្មនេះរួមបញ្ចូលភាសាផ្សេង ទៀតដូចជា៖

ថៃ	វៀតណាម
ខ្មែរ	តាហ្គាឡុក
បង់ក្លា	អឌូ
ហិនឌី	ចិន
ជប៉ុន	(កុដី, កាតាំង)
នេប៉ាល់	ភូមា
កូរ៉េ	